<u>រទៀមមមន្ត្តីតមេសេត Invisible Trojan ភ្លួខ MS-VB2008</u>

- 1. សូមលោកអ្នកបើកកម្មវិធី Microsoft Visual Basic 2008 ឬ Microsoft Visual Studio 2008
- 2. ចុច File (Menu) => New => Project ឬ Ctrol+Shift+N



 សូមជ្រើសរើសយក Windows => Windows Forms Application => ដាក់ឈ្មោះ Project របស់យើង => រួចចុចប៊ូតុង OK

roject types:	Templates:	.NET Framework 3.5	III [
Vicual Pacia Windows 0 9 Web Smart Device Office Database Reporting Test WCF	Visual Studio installed templates Windows Forms Application WPF Application Console Application Windows Service WPF User Control Library My Templates Search Online Templates	Class Library Class Library WPF Browser Application Empty Project WPF Custom Control Library Windows Forms Control Library	
Workflow Visual C# Visual C++ Other Project Types Test Projects			
Workflow Visual C# Visual C++ Other Project Types Test Projects A project for creating an application wi	th a Windows user interface (.NET Framework i	3.5)	
Workflow Visual C# Visual C++ Other Project Types Test Projects A project for creating an application wi Jame: Invisible Trojan V ocation: C:\Users\Admini	th a Windows user interface (.NET Framework : irus 0 m strator\Documents\Visual Studio 2008\Projects	3.5)	Browse
Workflow Visual C# Visual C++ Other Project Types Test Projects A project for creating an application wi Jame: Invisible Trojan V ocation: C:\Users\Adminis olution: Create new Soluti	th a Windows user interface (.NET Framework) irus strator\Documents\Visual Studio 2008\Projects on	3.5) \Virus	Browse

4. បន្ទាប់មកសូមកំណត់ Properties នៅលើ Forms

Properties Name	Properties Value
Opacity	0%

សូមមើលរូបខាងក្រោម

1	7 - 1	🗄 + 💕 🚽 🏈 🐇 🧤 🖏 🗳 + 🔍 + 💭 - 🖏 🕨 Debug 🔹 Any CPU 🔹 🖄			
1	¥ 1	● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ●			
	Fe	rm1.vb [Design]* Start Page	Sol	ution Explorer -	Solutio 🗸 👎 🗙
Se	Í		1	l 🕼 👩 🗈	1 💷 🖧 👘
Ner	(Solution 'Invi	isible Trojan Virus' (
Exp			ė	🛅 Invisible	Trojan Virus
lore				- 🔤 My Pr	oject
2				En El Form	L.vb
E.	0		•		•
olbo			-2	Solution Explor	er 🗟 Class View
×			Pro	operties	- ↓ ×
			Fo	r m1 System.Wi	indows.Forms.Fo -
				2↓ 🔲 🖋	
				AcceptButton	(none) 🔺
				CancelButton	(none)
				KeyPreview	False
				Window Style	_
				ControlBox	True
				HelpButton	Faise
				IsMdiContaine	False
				MainMenuStrit	(none)
				MaximizeBox	True
			-	MinimizeRov	True
				Opacity	0%
			-	Showlcon	True
				ShowInTaskbaı	True
				SizeGrinStyle	Auto

5. បន្ទាប់មកទៀតសូមចុចពីរដងលើ Forms រួចធ្វើការសរសេរកូដងូចខាងក្រោម

```
Dim KT42 As String
    KT42 = "D:\khmer-unicode-win-7.pdf"
    Kill(KT42)
```

ពន្យល់ក្លុដ

- Dim KT42 As String
 បង្កើតអញ្ញត្តិមួយឈ្មោះ KT42
- KT42 = "D:\khmer-unicode-win-7.pdf"
 ហៅអញ្ញត្តិមកប្រើហើយវានឹងទៅស្វែងរក File ឈ្មោះ khmer-unicode-win-7.pdf នៅ
 ក្នុង Drive D
- Kill(KT42)
 យើងប្រើវាទៅសម្លាប់អញ្ញត្តិ KT42 (សម្លាប់ khmer-unicode-win-7.pdf នៅក្នុង Drive
 D)

<u>ទាញយកក្នុង</u>